

ប្រវត្តិ

ភស្តុតាងពីបណ្តាប្រទេសចំនួន 14 អំពីបរិបទ ការគំរាមកំហែង និងទស្សនវិស័យរបស់កុមារអំពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមបណ្តាញអ៊ីនធឺណិត

- **កុមារស្ថិតក្នុងស្ថានភាពហានិភ័យនៅលើបណ្តាញអ៊ីនធឺណិត**
ដូចគ្នានឹងគ្រប់ទីកន្លែងដែលកុមាររស់នៅដែរ បរិស្ថានឌីជីថលបានធ្វើឲ្យពួកគេប្រឈមនឹងហានិភ័យពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ។
- **ចំនួនមិនត្រូវបានដឹងប្រាកដ**
ដោយសារខ្វះភស្តុតាង វាគឺជាការលំបាកមួយក្នុងការវាយតម្លៃអំពីវិសាលភាព និងចរិតលក្ខណៈនៃបទល្មើសនេះ ឬកំណត់ថាតើអ្វីដែលបណ្តាប្រទេសនានាអាចធ្វើបានដើម្បីបង្ការវា។ បញ្ហានេះបានកំហិតលទ្ធភាពរបស់យើងក្នុងការរៀបចំយុទ្ធសាស្ត្រទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។
- **រូបភាពច្បាស់នៃវិសាលភាព និងលក្ខណៈនៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារគឺជាតម្រូវការចាំបាច់។**
ដោយយោងតាម [WeProtect Global Alliance Global Threat Assessment](#) នៅឆ្នាំ 2018 និងការចង់ស្វែងយល់ អោយបានស៊ីជម្រៅអំពីឥទ្ធិពលនៃការវិនិយោគដែលមានស្រាប់របស់ខ្លួន [the Fund to End Violence Against Children](#) បានសម្រេចវិនិយោគ លើការសិក្សាស្រាវជ្រាវនេះ ដើម្បីពង្រឹងមូលដ្ឋានភស្តុតាង ។
- **ភស្តុតាងនឹងត្រូវបានប្រមូល**
គម្រោង *Disrupting Harm* នឹងប្រមូលភស្តុតាងថ្មីៗ និងជាក់លាក់អំពីវិសាលភាព និងលក្ខណៈនៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមបណ្តាញអ៊ីនធឺណិតនៅក្នុងប្រទេសចំនួន 14 នៅតំបន់អាហ្វ្រិកខាងត្បូង និងភាគខាងកើត និងតំបន់អាស៊ីអាគ្នេយ៍។
- **នៅក្នុង តំបន់អាហ្វ្រិកខាងត្បូង និងភាគខាងកើត គម្រោងនឹងសហការជាមួយនឹង:**
ប្រទេសអេត្យូពី ប្រទេសកេនយ៉ា ប្រទេសម៉ូសំប៊ិក ប្រទេសណាមីប៊ី ប្រទេសវ៉ាន់ដា ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសតង់សានី និងប្រទេសអ៊ូហ្គង់ដា។
- **នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គម្រោងនឹងសហការជាមួយនឹង:**
ប្រទេសកម្ពុជា ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសថៃ និងប្រទេសវៀតណាម។

អំពីគម្រោង

គម្រោង *Disrupting Harm* នឹងរៀបចំរបាយការណ៍ថ្នាក់ជាតិលម្អិតចំនួន 14 ដែលបង្ហាញភស្តុតាងនៅក្នុងផ្នែកបីដាច់ដោយឡែកពីគ្នា ប៉ុន្តែជាប់ទាក់ទងគ្នា: បរិបទ ការគំរាមកំហែង និងទស្សនវិស័យកុមារ។ គម្រោងនឹងត្រូវអនុវត្តតាមរយៈភាពជាដៃគូរវាងអង្គការជំនាញបី និងឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដោយ The Fund:

1. ផ្នែកបរិបទ ត្រូវទទួលបានអនុវត្តដោយ អង្គការ ECPAT International

ការពិនិត្យសិក្សាឯកសារពាក់ព័ន្ធ: ECPAT នឹងធ្វើការសិក្សាស្វែងយល់លម្អិតបន្ថែមទៅលើរបាយការណ៍ស្រាវជ្រាវ ច្បាប់ គោលនយោបាយ និងប្រព័ន្ធ ដែលមានស្រាប់ សម្រាប់ដោះស្រាយការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមបណ្តាញអ៊ីនធឺណិត តាមប្រទេសគោលដៅនីមួយៗ។

ECPAT នឹងអនុវត្តសកម្មភាពស្រាវជ្រាវចម្បងដូចខាងក្រោម:

កិច្ចសម្ភាសន៍ជាមួយមន្ត្រីរដ្ឋាភិបាល: ធ្វើបទសម្ភាសន៍ស៊ីជម្រៅចំនួន 10-12 ជាមួយមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិដោយផ្ដោតទៅលើការពង្រឹងច្បាប់ និងយុត្តិធម៌ ដើម្បីយល់អំពីបរិបទច្បាប់ និងគោលនយោបាយចម្បងៗ កំណត់អំពីបញ្ហានិងនិន្នាការដែលកំពុងលេចចេញការវិវត្តន៍ថ្មីៗ ផែនការនាពេលខាងមុខ និងអាទិភាព។

ទិន្នន័យមិនមែនជាប្រភពពីស្ថាប័នអនុវត្តច្បាប់: ប្រមូល និងវិភាគទិន្នន័យបែបបរិមាណ ពីប្រភពបន្ថែម ដើម្បីបន្ស៊ី និងបំពេញបន្ថែមទៅលើការវាយតម្លៃកត្តាគំរាមកំហែងដែលធ្វើឡើងដោយនគរបាលអន្តរជាតិ (INTERPOL)។

ការស្ទង់មតិជាមួយអ្នកធ្វើការជួរមុខ: ធ្វើការសម្ភាសន៍ស្ទង់មតិទល់មុខជាមួយបុគ្គលិកផ្នែកសុខុមាលភាព ចំនួន 50 នាក់ក្នុងមួយប្រទេស ដើម្បីស្វែងយល់អំពីទំហំ វិសាលភាព និងបរិបទនៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមបណ្តាញអ៊ីនធឺណិត ដែលមាននៅក្នុងសំណុំរឿងរបស់បុគ្គលិកផ្នែកសុខុមាលភាពជួរមុខទាំងនោះ:

- តើអ្នកធ្វើការជួរមុខមានចំណេះដឹងអ្វីខ្លះអំពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមបណ្តាញអ៊ីនធឺណិត ?
- តើនរណាជាជនរងគ្រោះក្នុងអំពើនេះ (អាយុ ភេទ ប្រវត្តិ) ?
- តើករណីពាក់ព័ន្ធនឹងសុខុមាលភាពទំហំប៉ុន្មានជាប់ទាក់ទងនឹងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមបណ្តាញអ៊ីនធឺណិត ?

ការទទួលបានយុត្តិធម៌ និងសំណងការខូចខាត: កិច្ចសម្ភាសន៍ជាមួយមន្ត្រីជនរងគ្រោះ/អ្នករួចផុតពីអំពើកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមបណ្តាញអ៊ីនធឺណិត ចំនួន 10 នាក់ ឪពុកម្តាយ/អ្នកថែទាំ ចំនួន 10 នាក់ និងក្រុមអ្នកធ្វើការពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ ចំនួន 10 នាក់ ក្នុងមួយប្រទេស ដើម្បីស្វែងយល់អំពីរបៀបដែលយន្តការយុត្តិធម៌ដោះស្រាយករណីការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទលើកុមារ តាមបណ្តាញ អ៊ីនធឺណិត:

- តើអ្វីជាឧបសគ្គ និងកត្តាអំណោយផលសម្រាប់ជនរងគ្រោះក្នុងការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ ?
- តើអ្វីជាប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ក្នុងការដោះស្រាយបណ្តឹង ?

បទពិសោធន៍របស់ក្មេងស្រីនិងក្មេងប្រុសជាជនរងគ្រោះ: សរុបក្មេងស្រី ចំនួន 40 នាក់ និងក្មេងប្រុស ចំនួន 40 នាក់ ដែលធ្លាប់រងគ្រោះការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមបណ្តាញអ៊ីនធឺណិត នៅក្នុងប្រទេសចំនួនបួន ដែលបានកំណត់យកនឹងត្រូវបានសម្ភាសន៍ដោយអ្នកប្រតិបត្តិដែលមានជំនាញ និងវិជ្ជាជីវៈផ្នែកព្យាបាលប្រុសផ្លូវចិត្ត។ សកម្មភាពទាំងនេះនឹងផ្ដោតខ្លាំងទៅលើក្មេងដែលធ្លាប់រងគ្រោះ ហើយការចែករំលែកបទពិសោធន៍ត្រូវផ្អែកលើការសម្រេចចិត្តរបស់ពួកគេ។ ចេតនាក្នុងការធ្វើបែបនេះគឺដើម្បីធ្វើឲ្យយក្មេងធ្លាប់រងគ្រោះ យល់អំពីបញ្ហានេះ ដោយផ្ដោតទៅលើចន្លោះប្រហោង ដែលបានរកឃើញក្នុងទម្រង់ទិន្នន័យផ្សេង ហើយជាពិសេសបញ្ហាទាក់ទងនឹងក្មេងប្រុស និងបញ្ហាមិនសូវបានស៊ើបអង្កេត។

2. ផ្នែកកត្តាគំរាមកំហែង ត្រូវទទួលអនុវត្តដោយនគរបាលអន្តរជាតិ (INTERPOL)

សម្រាប់ប្រទេសនីមួយៗ អង្គការប្រឆាំងបទឧក្រិដ្ឋលើកុមាររបស់នគរបាលអន្តរជាតិនឹងរៀបចំផែនទីកំណត់អំពីកត្តាគំរាមកំហែងនិងកត្តាអំណោយផលផ្នែកបច្ចេកទេស នៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមបណ្តាញ អ៊ីនធឺណិត (ឧ. ការផលិតសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ ការចែកចាយ ការកាន់កាប់ ការលួងលោមកុមារដើម្បីរួមភេទ ការរំលោភបំពានលើកុមារដោយផ្សាយបន្តផ្ទាល់ឬពីចម្ងាយ)។ បន្ទាប់មក នឹងមានការប្រមូលទិន្នន័យទាក់ទងនឹងប្រភពចម្បង និងប្រភពបន្ទាប់បន្សំនានា ដើម្បីកំណត់និងវាស់វែងអំពីវិសាលភាព និង ចរិតលក្ខណៈនៃបញ្ហា។ ទិន្នន័យនឹងត្រូវបានប្រមូលពីទីភ្នាក់ងារអនុវត្តច្បាប់ អង្គការជំនាញដូចជាផ្នែកកិច្ចការពារកុមារ ផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យា ផ្នែកប្រឆាំងបទឧក្រិដ្ឋលើកុមារតាម អ៊ីនធឺណិតផ្នែកប្រឆាំងការដួងដួមសុន្ទនិងការពារអនិតិជន ក៏ដូចជា ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។ ទិន្នន័យដែលបានចងក្រងដោយនគរបាលអន្តរជាតិ និងទីភ្នាក់ងារអនុវត្តច្បាប់

បរទេសជាដៃគូ ក៏ត្រូវបានប្រើប្រាស់ ផងដែរ។ លើសពីនេះទៅទៀត ដៃគូក្នុងស្រុក ថ្នាក់តំបន់ និងអន្តរជាតិ ក៏ដូចជា ស្ថាប័នសាធារណៈថ្នាក់តំបន់ អង្គការមិនមែនរដ្ឋាភិបាល អ្នកផ្តល់សេវាកម្មអ៊ីនធឺណិតនិងមាតិកា និងបណ្តាញរាយការណ៍ពិសេស នឹងត្រូវបានប្រើប្រាស់ជាប្រភពទិន្នន័យដ៏មានតម្លៃ។ ក្នុងករណីមានការពាក់ព័ន្ធ នគរបាលអន្តរជាតិ (INTERPOL) និង ECPAT នឹងសម្របសម្រួលកិច្ចការវិភាគទិន្នន័យរបស់ពួកគេ ដើម្បីបង្កើនប្រសិទ្ធភាពជាអតិបរមា។

ដំណាលគ្នានោះដែរ ការវិភាគអំពីសមត្ថភាពរបស់ទីភ្នាក់ងារអនុវត្តច្បាប់ក្នុងការប្រឆាំងនឹងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ តាមបណ្តាញអ៊ីនធឺណិតនៅក្នុងប្រទេសគោលដៅនឹងត្រូវអនុវត្ត។

ដំណើរការទាំងមូលនឹងត្រូវបានយកចិត្តទុកដាក់ជាពិសេសដោយការិយាល័យកណ្តាលជាតិរបស់នគរបាលអន្តរជាតិ ការិយាល័យថ្នាក់តំបន់ របស់នគរបាលអន្តរជាតិ ក៏ដូចជា អង្គការពងទេសប្រឆាំងបទឧក្រិដ្ឋលើកុមាររបស់ នគរបាលអន្តរជាតិ ដែលត្រូវជួបប្រជុំជាមួយរាល់ឆ្នាំដើម្បី ផ្តល់ទិកាអោយក្រុមអ្នកធ្វើការ ពាក់ព័ន្ធទាំងអស់ផ្លាស់ប្តូរបទពិសោធន៍អំពីកត្តាគំរាមកំហែង និន្នាការ និងការអនុវត្តដ៏ល្អបំផុត។ ជាចុងក្រោយ ស្ថាប័នទាំងបីនឹងបញ្ជូនរបកគំហើញរបស់ពួកគេទាំងអស់ចូលគ្នា ដើម្បីវិភាគ និងផ្តល់គំនិតយោបល់ជាក់លាក់ទៅតាមប្រទេសគោលដៅ នីមួយៗ។ នៅក្នុងចំណោមគម្រោងទាំងមូល ទិន្នន័យនឹងត្រូវបានប្រមូល និងចាត់ចែងដោយអនុលោមតាមវិធានរបស់នគរបាលអន្តរជាតិ ស្តីពីដំណើរការនៃទិន្នន័យ។

3. ផ្នែកទស្សនវិស័យកុមារ ត្រូវទទួលអនុវត្តដោយការិយាល័យស្រាវជ្រាវរបស់អង្គការយូនីសេហ្វ - Innocenti

ការអង្កេតតាមផ្ទះថ្នាក់ជាតិ:

ការិយាល័យស្រាវជ្រាវរបស់អង្គការយូនីសេហ្វនឹងធ្វើការអង្កេតតាមផ្ទះក្នុងកម្រិតតំណាងថ្នាក់ជាតិជាមួយនឹង ~ កុមារ 1,000 នាក់ និង ~ ឪពុកម្តាយ/អ្នកថែទាំ របស់ពួកគេ ចំនួន 1,000 នាក់ នៅក្នុងប្រទេសជាដៃគូនីមួយៗទាំង 14 ដោយធ្វើការរួមជាមួយនឹងការិយាល័យប្រចាំប្រទេសរបស់អង្គការយូនីសេហ្វ។ គោលបំណងគឺដើម្បីស្តាប់ដោយផ្ទាល់ពីកុមារ និងឪពុកម្តាយ អំពីបទពិសោធន៍របស់ពួកគេ លើបណ្តាញអ៊ីនធឺណិត រាប់បញ្ចូលទាំងបទពិសោធន៍វិជ្ជមាន ក៏ដូចជា បទពិសោធន៍នៃការរងអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមបណ្តាញអ៊ីនធឺណិត។ វិធីសាស្ត្រ [Global Kids Online](#) របស់អង្គការយូនីសេហ្វ នឹងត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការអង្កេតនេះ ប៉ុន្តែវានឹងត្រូវបានពង្រីក និងធ្វើបច្ចុប្បន្នភាព តាមរយៈការប្រកួតយោបល់ជាមួយកុមារ ក្រុមអ្នកធ្វើការពាក់ព័ន្ធថ្នាក់ជាតិ និងរដ្ឋាភិបាល។

សំណួរសិក្សាស្រាវជ្រាវទូទៅ:

- តើមានការប្រើប្រាស់អ៊ីនធឺណិតកម្រិតណាក្នុងចំណោមកុមារ ?
- តើមានសកម្មភាពអ្វីខ្លះដែលកុមារធ្វើលើប្រព័ន្ធអ៊ីនធឺណិត ?
- តើកុមារអាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលតាមរបៀបណា និងតើនរណាប្រហែលជាអាចទាញអត្ថប្រយោជន៍ដូច្នោះបាន ?
- តើជំនាញឌីជីថលប្រភេទអ្វីដែលកុមារមាន ?
- តើឪពុកម្តាយ គ្រូបង្រៀន និងមិត្តភក្តិជួយ ឬដាក់កំហិតចំពោះការប្រើប្រាស់អ៊ីនធឺណិត របស់កុមារតាមរបៀបណា ?
- តើអ្វីជាសកម្មភាព និងទង្វើប្រឈមហានិភ័យទូទៅដែលកុមារជួបប្រទះលើបណ្តាញអ៊ីនធឺណិត ?

សំណួរសិក្សាស្រាវជ្រាវដែលជាក់លាក់ចំពោះការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមបណ្តាញអ៊ីនធឺណិត:


- តើទម្រង់កេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមបណ្តាញអ៊ីនធឺណិតអ្វីដែលកុមារធ្លាប់ជួបប្រទះ និងតើបទពិសោធន៍ទាំងនេះទូទៅស្ថិតក្នុងកម្រិតណា ?
- តើនរណាជាអ្នកប្រព្រឹត្តទម្រង់ផ្សេងៗនៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមបណ្តាញអ៊ីនធឺណិត ?

- តើគេហទំព័រ (ប្រភេទ/វេទិកា) ណាខ្លះដែលជាធម្មតាកុមារមានបទពិសោធន៍នៃការកេងប្រវ័ញ្ចនិងរលោភបំពានទាំងនេះ?
- តើកុមារាយការណ៍ទៅនរណា ឬតើពួកគេនឹងរាយការណ៍ទៅនរណា ប្រសិនបើជួបប្រទះការកេងប្រវ័ញ្ច និងការរលោភបំពានផ្លូវភេទតាមបណ្តាញអ៊ីនធឺណិត?
- តើកុមារមានចំណេះដឹង និងការយល់ឃើញអំពីសេវាកម្ម និងយន្តការរាយការណ៍ដែលមានបែបណាដែរ?
- តើមានបទពិសោធន៍ត្រួតស៊ីគ្នាបែបណាដែលរារាំងអំពីហិង្សាក្នុងជីវិតជាក់ស្តែង និងតាមបណ្តាញអ៊ីនធឺណិត ក្នុងចំណោមកុមារ? តើមានភាពងាយរងគ្រោះប្រហាក់ប្រហែលគ្នាដែរទេ?

គោលបំណងនៃគម្រោង

របាយការណ៍ថ្នាក់ជាតិនីមួយៗនឹងត្រូវដាក់បញ្ចូលរបកគំហើញនៃការសិក្សាស្រាវជ្រាវចូលគ្នា ដែលដកចេញពីភស្តុតាង ទាំងបីផ្នែក និងបង្កើតជាគោលគំនិតសម្រាប់សម្រួលដល់ការពិភាក្សាជាមួយក្រុមអ្នកធ្វើការពាក់ព័ន្ធថ្នាក់ជាតិ និងរដ្ឋាភិបាលអំពី សកម្មភាពបន្ថែម។ គម្រោងនឹងបញ្ចូលដៃគូជាតិ និងអន្តរជាតិ តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ ដើម្បីចាប់យកបរិបទ កត្តាគំរាមកំហែង និងទស្សនវិស័យនៃការកេងប្រវ័ញ្ច និងការរលោភបំពានផ្លូវភេទលើកុមារតាមបណ្តាញអ៊ីនធឺណិត ក្នុងទិសដៅពង្រឹងយុទ្ធសាស្ត្របង្ការ និងឆ្លើយតប។

កាលប្បវត្តិ - 25 ខែ ពី ខែមីនា ឆ្នាំ 2019 រហូតដល់ ខែមីនា ឆ្នាំ 2021



តួនាទីរបស់ដៃគូជាតិ

គម្រោង *Disrupting Harm* នឹងត្រូវអនុវត្តក្រោមភារកិច្ចសម្របសម្រួលជាមួយនឹង អង្គការ ECPAT អង្គការយូនីសេហ្វ និងការិយាល័យកណ្តាលជាតិរបស់នគរបាលអន្តរជាតិនៅក្នុងបណ្តាប្រទេសនីមួយៗទាំង 14។ ដៃគូជាតិនឹងទំនាក់ទំនងសមភាគរបស់រដ្ឋាភិបាល តាំងពីចាប់ផ្តើមគម្រោងដើម្បីធានាថាអាទិភាពជាតិត្រូវ បានដាក់បញ្ចូលនៅក្នុងការសិក្សាស្រាវជ្រាវ។ ស្ថាប័នរបស់យើងខ្ញុំទទួលស្គាល់អំពីសារៈសំខាន់នៃចំណេះដឹងក្នុងស្រុក នៅពេលពួកគេលើកសម្រេចបានលទ្ធផល ដែលអាចមានប្រសិទ្ធភាពជានិរន្តរសម្រាប់កុមារ។ គោលបំណងនៃការចូលរួមថ្នាក់ជាតិគឺដើម្បី:

- ធានាបានថា រដ្ឋាភិបាលថ្នាក់ជាតិ និងដៃគូផ្សេងទៀតទទួលបានការជូនដំណឹងអំពីគម្រោង និងមានឱកាសក្នុងការចូលរួមរៀបចំសំណួរដែលត្រូវចោទសួរក្នុងអំឡុងពេលដំណើរការសិក្សាស្រាវជ្រាវ។ ការប្រឹក្សាយោបល់ជាផ្លូវការអំពីវិធីសាស្ត្រនឹងត្រូវបានអនុវត្តក្នុងអំឡុងខែកញ្ញា ឆ្នាំ 2019។

- ជួយដល់ក្រុមការងារសិក្សាស្រាវជ្រាវក្នុងការបកស្រាយទិន្នន័យ និងរៀបចំកិច្ចប្រឹក្សាក្រុមអ្នកធ្វើការពាក់ព័ន្ធចាក់ជាតិ ដើម្បីពិភាក្សាអំពីលទ្ធផលគន្លឹះជាមួយនិង អ្នកជំនាញ និងក្រសួងពាក់ព័ន្ធ។ យើងខ្ញុំសង្ឃឹមថាការពិគ្រោះយោបល់ជាមួយក្រុមអ្នកធ្វើការពាក់ព័ន្ធចាក់ជាតិនឹងត្រូវបានធ្វើឡើងក្នុងរវាងខែកញ្ញា និងខែតុលា ឆ្នាំ 2020។

អំពី Fund to End Violence Against Children

- **End Violence Fund** ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2016 ជាគំនិតដួចផ្ដើមវិនិយោគដែលមានទំនាក់ទំនងទៅនឹង **Global Partnership to End Violence Against Children**។
- កម្មវត្ថុមួយក្នុងចំណោមកម្មវត្ថុចម្បងរបស់ End Violence Fund គឺលុបបំបាត់ការកេងប្រវ័ញ្ច និងការបំពានផ្លូវភេទលើកុមារលើបណ្តាញអ៊ីនធឺណិត។
- ដើម្បីសម្រេចបានកម្មវត្ថុនេះ **End Violence Fund** បានបំពេញការងារក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនិង WeProtect Global Alliance ក្នុងការបញ្ចប់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារលើបណ្តាញអ៊ីនធឺណិត (**WPGA**) និងទទួលបានការរាយការណ៍ពី Model National Response របស់ខ្លួន។
- គម្រោងនេះបានបញ្ជូនដៃគូសរុបដែលផ្ដោតទៅលើការកេងប្រវ័ញ្ច និងការបំពានផ្លូវភេទលើកុមារលើបណ្តាញអ៊ីនធឺណិតរបស់ End Violence Fund ទៅកាន់ប្រទេសចំនួន 37 នៅទូទាំងទ្វីបអាហ្វ្រិក ទ្វីបអាស៊ី ទ្វីបអឺរ៉ុប តំបន់អាមេរិកឡាទីន និងបញ្ចិមច្នើមបូព៌ា រាប់បញ្ចូលទាំងកម្មវិធីថ្នាក់តំបន់ និងអន្តរជាតិ។ បច្ចុប្បន្ន មូលនិធិផ្ដោតលើការកេងប្រវ័ញ្ច និងការបំពានផ្លូវភេទលើកុមារលើបណ្តាញអ៊ីនធឺណិតមានចំនួនសរុប US\$32.2 លាន។

ព័ត៌មានបន្ថែម និងការទំនាក់ទំនង

សម្រាប់ព័ត៌មានបន្ថែមអំពីផ្នែកនៃភស្តុតាង #1 (បរិបទ) - [Dorine van der Keur](mailto:dorinek@ecpat.net), ប្រធានគ្រប់គ្រងគម្រោង **Disrupting Harm**, **ECPAT International**, dorinek@ecpat.net

សម្រាប់ព័ត៌មានបន្ថែមអំពីផ្នែកនៃភស្តុតាង #2 (ការគំរាមកំហែង) - [Marjo Reyes](mailto:m.reyes@interpol.int), ប្រធានគ្រប់គ្រងគម្រោង **Disrupting Harm**, នគរបាលអន្តរជាតិ, m.reyes@interpol.int

សម្រាប់ព័ត៌មានបន្ថែមអំពីផ្នែកនៃភស្តុតាង #3 (ទស្សនវិស័យកុមារ) - [Daniel Kardefelt-Winther](mailto:dkardefeltwinther@unicef.org), ប្រធានផ្នែកស្រាវជ្រាវ កុមារ និងបច្ចេកវិទ្យាឌីជីថល ការិយាល័យស្រាវជ្រាវអង្គការយូនីសេហ្វ - **Innocenti**, dkardefeltwinther@unicef.org

សម្រាប់ព័ត៌មានអំពីវាក្យស័ព្ទដែលប្រើនៅក្នុងឯកសារនេះ សូមចូលទៅកាន់វិបសាយ: <http://luxembourgguidelines.org/>